



ក្រសួងសង្គមកិច្ច អភិវឌ្ឍន៍ និងយុវនីតិសម្បទា

**ទម្រង់សម្រាប់ព័ត៌មានបឋមអំពីមណ្ឌលថែទាំកុមារ**

លេខទម្រង់       (សម្រាប់តែអ្នកបញ្ជូលទិន្នន័យ)

**1. ព័ត៌មានទូទៅស្តីពីមណ្ឌលថែទាំកុមារ**

1.1 ឈ្មោះអ្នកបំពេញទម្រង់:  តួនាទី

1.2 កាលបរិច្ឆេទបំពេញទម្រង់:       ថ្ងៃ-ខែ-ឆ្នាំ

1.3 ឈ្មោះមណ្ឌលថែទាំកុមារ:

1.4  គ្រប់គ្រងដោយអង្គការអន្តរជាតិ  គ្រប់គ្រងដោយអង្គការក្នុងស្រុក

1.5  ជាមណ្ឌលបែបសាសនា  ជាមណ្ឌលមិនមែនសាសនា

1.6 ប្រភេទនៃការថែទាំកុមារ:

ជាមណ្ឌលថែទាំ  អន្តេវាសិកដ្ឋាន  ការថែទាំតាមវត្តអារាម និងកន្លែងសាសនានានា

ថែទាំតាមផ្ទះជាក្រុម  មណ្ឌលសំចត ឬមណ្ឌលសង្គ្រោះបន្ទាន់

1.7 ឈ្មោះប្រធានមណ្ឌល/តំណាង:

1.8 ទូរស័ព្ទការិយាល័យ  ទូរសព្ទដៃ

1.9 អ៊ីម៉ែល:

1.10 អាសយដ្ឋានមណ្ឌល:

ផ្ទះលេខ:	ផ្លូវលេខ:	ភូមិ:	ឃុំ/សង្កាត់:
ស្រុក/ខ័ណ្ឌ:		រាជធានី/ខេត្ត:	

1.11 តើមណ្ឌលថែទាំកុមាររបស់អ្នកបានចុះបញ្ជីជាមួយរដ្ឋាភិបាលហើយឬនៅ?  បាន  មិនបាន

ប្រសិនបើបាន សូមបញ្ជាក់ ក្រសួងឬស្ថាប័នណា និងផ្តល់លេខសម្គាល់:

ក្រសួងមហាផ្ទៃ ថ្ងៃខែឆ្នាំ     ក្រសួងអប់រំ ថ្ងៃខែឆ្នាំ

ក្រសួងការបរទេស ថ្ងៃខែឆ្នាំ      ក្រសួងធម្មការ និងសាសនា ថ្ងៃខែឆ្នាំ

ក្រសួងសង្គមកិច្ច ថ្ងៃខែឆ្នាំ      អាជ្ញាធរខេត្ត ថ្ងៃខែឆ្នាំ

អាជ្ញាធរមូលដ្ឋាន  ថ្ងៃខែឆ្នាំ

1.12 តើមណ្ឌលថែទាំកុមាររបស់អ្នកបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលហើយឬនៅ?  បាន  មិនបាន

ប្រសិនបើបាន សូមបញ្ជាក់ ក្រសួងឬស្ថាប័នណា និងផ្តល់លេខសម្គាល់:

ក្រសួងមហាផ្ទៃ ថ្ងៃខែឆ្នាំ      ក្រសួងអប់រំ ថ្ងៃខែឆ្នាំ

ក្រសួងការបរទេស ថ្ងៃខែឆ្នាំ      ក្រសួងធម្មការ និងសាសនា ថ្ងៃខែឆ្នាំ

ក្រសួងសង្គមកិច្ច ថ្ងៃខែឆ្នាំ      អាជ្ញាធរខេត្ត ថ្ងៃខែឆ្នាំ

អាជ្ញាធរមូលដ្ឋាន  ថ្ងៃខែឆ្នាំ

1.13 សូមបញ្ជាក់ ប្រសិនបើអ្នកមានបំណងចង់:  បិទមណ្ឌល  សមាហរណកម្មកុមារទៅគ្រួសារ និងសហគមន៍

បង្វែរទៅជាសេវាថែទាំតាមសហគមន៍

**2. ព័ត៌មានអំពីកុមារ**

គោលបំណងនៃផ្នែកនេះគឺដើម្បីផ្តល់ទិន្នន័យមូលដ្ឋានរបស់កុមារដែលរស់នៅក្នុងមណ្ឌល។ ក្នុងន័យនេះសូមរាប់តែកុមារដែលស្នាក់នៅក្នុងមណ្ឌលរៀងរាល់យប់ឬច្រើនយប់ក្នុងមួយសប្តាហ៍មិនរាប់កុមារដែលគ្រាន់តែមកនៅក្នុងមណ្ឌលតែពេលថ្ងៃហើយវិលទៅផ្ទះវិញពេលយប់នោះទេ

2.1 សូមឆ្លើយសំណួរនីមួយៗតាមក្រុមអាយុកុមារដូចខាងក្រោម៖

អាយុកុមារ	ចំនួនកុមារ	ចំនួនកុមារ	ចំនួនកុមារដែលផ្ទុក HIV/AIDS		ចំនួនកុមារពិការកាយសម្បទា		ចំនួនកុមារពិការសតិប្បញ្ញា		ចំនួនកុមារពិការកាយសម្បទានិងសតិប្បញ្ញា		ចំនួនកុមារដែលកំព្រាឪពុកនិងម្តាយ		ចំនួនកុមារដែលកំព្រាម្តាយ ឬឪពុក	
			ប្រុស	ស្រី	ប្រុស	ស្រី	ប្រុស	ស្រី	ប្រុស	ស្រី	ប្រុស	ស្រី	ប្រុស	ស្រី
អាយុ 0-3														
អាយុ 3-7														
អាយុ 6-14														
អាយុ 15-17														
អាយុ > 18														
ចំនួនសរុប														

2.2 តើមណ្ឌលថែទាំកុមាររបស់លោក លោកស្រីផ្តល់ការគាំទ្រដល់កុមាររស់នៅជាមួយគ្រួសារ ឬសាច់ញាតិនៅក្នុងសហគមន៍ដែរឬទេ?

មាន  មិនមាន

ប្រសិនបើមាន, សូមគូសប្រអប់ខាងក្រោម និងបញ្ជាក់ចំនួនកុមារដូចខាងក្រោម៖

- នៅជាមួយគ្រួសារ  ចំនួនកុមារ \_\_\_\_\_ នាក់
- នៅជាមួយសាច់ញាតិ  ចំនួនកុមារ \_\_\_\_\_ នាក់
- នៅជាមួយគ្រួសារដទៃមិនមែនជាសាច់ញាតិ  ចំនួនកុមារ \_\_\_\_\_ នាក់

ព័ត៌មានផ្សេងទៀតប្រសិនបើមាន

.....

.....

.....

.....

.....

ហត្ថលេខា: \_\_\_\_\_

កាលបរិច្ឆេទ: \_\_\_\_\_

**សេចក្តីណែនាំស្តីពីការបំពេញទម្រង់ព័ត៌មាន:**

នាយកប្រឹក្សាទទួលខុសត្រូវមណ្ឌលថែទាំកុមារនៅកម្ពុជា ត្រូវបំពេញទម្រង់សម្រាប់ព័ត៌មានឲ្យបានត្រឹមត្រូវនិងធ្វើមកកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជានីខេត្តដែលមណ្ឌលស្ថិតនៅឬមកកាន់នាយកដ្ឋានសុខុមាលភាពកុមារនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា (តាមរយៈអ៊ីម៉ែល [mosvy.cwd@gmail.com](mailto:mosvy.cwd@gmail.com) ឬ [srychandina@gmail.com](mailto:srychandina@gmail.com) ឲ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរសព្ទលេខ 023 214 039 រៀងរាល់ម៉ោងធ្វើការ។

កាលបរិច្ឆេទទទួលទម្រង់	<input type="text"/>	ទទួលទិន្នន័យដោយ	<input type="text"/>
កាលបរិច្ឆេទបញ្ចូលទិន្នន័យ	<input type="text"/>	បញ្ចូលទិន្នន័យដោយ	<input type="text"/>
កាលបរិច្ឆេទត្រួតពិនិត្យ	<input type="text"/>	ត្រួតពិនិត្យដោយ	<input type="text"/>